



**ព្រះរាជក្រម**

**នស/រកម/០២០៨/០០៥**

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/១៩៦/០៤ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

**ប្រកាសឱ្យប្រើ**

ច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែល រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៧ នាសម័យប្រជុំរដ្ឋសភា លើកទី ៧ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះ ទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ នា សម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី ៤ នីតិកាលទី ២ ហើយដែលមានសេចក្តី ទាំងស្រុង ដូចតទៅនេះ :

**LAW**

**ON**

**SUPPRESSION OF HUMAN  
TRAFFICKING**

**AND**

**SEXUAL EXPLOITATION**

## **Chapter 1 General Provisions**

### **Article 1: Objective of This Law**

The objective of this law is to suppress the acts of human trafficking and sexual exploitation in order to protect the rights and dignity of human beings, to improve the health and welfare of citizens, to preserve and enhance good national customs, and to implement the UN Protocol to Prevent, Suppress, and Punish Trafficking in Persons, Especially Women and Children, supplementing the United Nations Convention against Transnational Organized Crime, or other international instruments or agreements with regard to human trafficking that the Kingdom of Cambodia has ratified or signed.

### **Article 2: Application of This Law within the Territory**

This law shall apply to any offense committed in the territory of the Kingdom of Cambodia.

For the purposes of this law, the territory of the Kingdom of Cambodia is deemed to include any vessel or aircraft entitled to fly the flag of Cambodia.

An offense shall be considered to be committed in the territory of the Kingdom of Cambodia from the moment when one of constituent acts (elements) takes place within the territory of the Kingdom of Cambodia.

### **Article 3: Application of This Law outside the Territory**

This law shall apply to any felonies or misdemeanors committed outside the territory of the Kingdom of Cambodia by a Khmer citizen.

This law shall apply to any felonies or misdemeanors committed outside the territory of the Kingdom of Cambodia by a foreigner if the victim is a Khmer citizen at the time of commission of the offense.

### **Article 4: Criminal Responsibility**

An attempt to commit the felonies or misdemeanors stipulated in this law shall be punished and liable to the same punishment as if the offence has been committed.

An accomplice and instigator of the felonies or misdemeanors stipulated in this law shall be punished and liable to the same punishment as a principal who commits it.

An accomplice and instigator shall include, but not be limited to, the form of organizing or directing another to commit any of the felonies or misdemeanours

stipulated in this law.

When a representative, agent, or employee for a legal entity or a principal commits any offense stipulated in this law in the scope of its business, or in the interest of the legal entity or the principal, the legal entity or the principal shall be punished with fine and additional penalties in accordance with the punishment stipulated in the relevant article.

**Article 5: Pronouncement of Principal Penalties**

In all cases where an offence is punishable with both imprisonment and fine, the court may pronounce:

- 1- concurrence of imprisonment and fine
- 2- only imprisonment or
- 3- only fine.

**Article 6: Concurrence of Offences**

During the prosecution of a single offense, when an accused is found guilty of several concurrent offenses, each of the penalties incurred may be pronounced. However, when several penalties of the same nature are incurred, only one penalty of that nature may be pronounced to the extent of the legally allowed higher maximum.

**Article 7: Definition of Minor**

A minor in this law shall mean a person under the age of eighteen years.

A person who keeps a minor under his/her supervision or control shall be presumed to know the minor's age unless the person proves that he/she reasonably believes the minor's age to be eighteen years or more.

## **Chapter 2**

### **The Act of Selling/Buying or Exchanging of Human Being**

**Article 8: Definition of Unlawful Removal**

The act of unlawful removal in this law shall mean to:

- 1) remove a person from his/her current place of residence to a place under the actor's or a third person's control by means of force, threat, deception, abuse of power, or enticement, or
- 2) without legal authority or any other legal justification to do so, take a minor or a person under general custody or curatorship or legal custody away from the legal custody of the parents, care taker or guardian.

**Article 9: Unlawful Removal, inter alia, of Minor**

A person who unlawfully removes a minor or a person under general custody or curatorship or legal custody shall be punished with imprisonment for 2 to 5 years.

The punishment for the offence stipulated in this article shall be remitted or mitigated when all of the following conditions are met:

- 1- the person taken under custody, being not less than fifteen (15) years of age, voluntarily gives genuine consent to the criminal act;
  - 2- none of the means stipulated in subparagraph 1) of Article 8 of this law is used;
- and
- 3- the offender does not have any purpose to commit an offense.

The prosecution for the offence stipulated in this article may be commenced upon the filing of a complaint from the parent, custodian/care taker or lawful guardian concerned unless any of the means stipulated in subparagraph 1) of Article 8 of this law is used.

**Article 10: Unlawful Removal with Purpose**

A person who unlawfully removes another for the purpose of profit making, sexual aggression, production of pornography, marriage against will of the victim, adoption or any form of exploitation shall be punished with imprisonment for 7 years to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

The terms “any form of exploitation” in this Article and Article 12, 15, 17, and 19 of this law shall include the exploitation of the prostitution of others, pornography, commercial sex act, forced labor or services, slavery or practices similar to slavery, debt bondage, involuntary servitude, child labor or the removal of organs.

The consent of the victim to any of the intended purpose set forth in paragraph 1 of this article shall be irrelevant where any of the means set forth in subparagraph 1) of Article 8 of this law is used. This shall apply to the offences stipulated in Article 15, 17, and 19 of this law as well.

**Article 11: Unlawful Removal for Cross-border Transfer**

A person who unlawfully removes another for the purpose of delivering or transferring that person to outside of the Kingdom of Cambodia shall be punished with imprisonment for 7 to 15 years.

A person who unlawfully removes another in a country outside of the Kingdom of Cambodia for the purpose of delivering or transferring that person to another country shall be punished the same as set out in the above-stated paragraph 1.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 12: Unlawful Recruitment for Exploitation**

The act of unlawful recruitment in this law shall mean to induce, hire or employ a person to engage in any form of exploitation with the use of deception, abuse of power, confinement, force, threat or any coercive means.

A person who unlawfully recruits another shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 13: Definition of the Act of Selling, Buying or Exchanging of Human Being**

The act of selling, buying or exchanging a human being shall mean to unlawfully deliver the control over a person to another, or to unlawfully receive the control over a person from another, in exchange for anything of value including any services and human beings.

The act of procuring the act of selling, buying or exchanging a human being as an intermediary shall be punished the same as the act of selling, buying or exchanging a human being.

**Article 14: The Act of Selling, Buying or Exchanging of Human Being**

A person who sells, buys or exchanges another person shall be punished with imprisonment for 2 to 5 years.

**Article 15: The Act of Selling, Buying or Exchanging of Human Being with Purpose**

A person who sells, buys or exchanges another person for the purpose of profit making, sexual aggression, production of pornography, marriage against will of the

victim, adoption or any form of exploitation shall be punished with imprisonment for 7 years to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 16: The Act of Selling, Buying or Exchanging of Human Being for Cross-border Transfer**

A person who sells, buys or exchanges another person for the purpose of delivering or transferring that person to outside of the Kingdom of Cambodia shall be punished with imprisonment for 7 to 15 years.

A person who sells, buys or exchanges another person in a country outside of the Kingdom of Cambodia for the purpose of delivering or transferring that person to another country shall be punished the same as set out in the above-stated paragraph 1.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 17: Transportation with Purpose**

A person who transports another person knowing that he or she has been unlawfully removed, recruited, sold, bought, exchanged or transported for the purpose of profit making, sexual aggression, production of pornography, marriage against will of the victim, adoption, or any form of exploitation shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 18: Cross-border Transportation (The Act of Bringing a Person Cross-border)**

A person who transports (brings) another person to outside of the Kingdom of Cambodia knowing that he or she has been unlawfully removed, recruited, sold, bought,

exchanged or transported shall be punished with imprisonment for 7 to 15 years.

A person who transports/brings another person in a country outside of the Kingdom of Cambodia to another country knowing that he or she has been unlawfully removed, recruited, sold, bought, exchanged or transported shall be punished the same as set out in paragraph 1 above.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 19: Receipt of Person with Purpose**

A person who receives, harbors, or conceals another person who has been unlawfully removed, recruited, sold, bought, exchanged, or transported for the purpose of profit-making, sexual aggression, production of pornography, marriage against the will of the victim, adoption or any form of exploitation shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for more than 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 20: Receipt of Human Beings for the Purpose of Assisting the Offender**

A person who receives, harbors, or conceals a victim who has been unlawfully removed, recruited, sold, bought, exchanged, or transported for the purpose of assisting the offender who has unlawfully removed, recruited, sold, bought, exchanged or transported that victim shall be punished with imprisonment for 2 to 5 years and a fine of 4,000,000 to 10,000,000.

The offence stipulated in this article shall be punished with imprisonment for 5 to 10 years when the victim is a minor.

**Chapter 3 :  
Confinement**

**Article 21: Abduction (Arrest), Detention or Confinement**

A person who, without legal authority, arrests, detains or confines another person shall be punished with imprisonment for:

- 1) 3 to 5 years when the arrest, detention or confinement lasts less than one month;



2) 5 to 10 years when the arrest, detention or confinement lasts one month or longer.

**Article 22: Aggravating Circumstances**

A person who, without legal authority, arrests, detains or confines another person shall be punished with life imprisonment when:

- 1) the offense is accompanied with torture or barbarous act;
- 2) the offense is followed by the death of that person;
- 3) the offense is committed to obtain payment of a ransom.

**Chapter IV  
Prostitution and Child Prostitution**

**Article 23: Definition of Prostitution and Child Prostitution**

“Prostitution” in this law shall mean having sexual intercourse with an unspecified person or other sexual conduct of all kinds in exchange for anything of value.

“Child prostitution“ in this law shall mean having sexual intercourse or other sexual conduct of all kinds between a minor and another person in exchange for anything of value.

**Article 24: Soliciting**

A person who willingly solicits another in public for the purpose of prostituting himself or herself shall be punished with imprisonment for 1 to 6 days and a fine of 3,000 to 10,000 riel.

A minor shall be exempted from punishment of the offense stipulated in this article.

**Article 25: Definition of Procuring Prostitution**

The act of procuring prostitution in this law shall mean:

- (1) drawing a financial profit from the prostitution of others;
- (2) assisting or protecting the prostitution of others;
- (3) recruiting, inducing or training a person with a view to practice prostitution;
- (4) exercising pressure upon a person to become a prostitute.

The following acts shall be deemed equivalent to the act of procuring prostitution:

- (1) serving as an intermediary between one person who engages in prostitution and a person who exploits or remunerates the prostitution of others;
- (2) facilitating or covering up resources knowing that such resources were obtained from a procurement;

- (3) hindering the act of prevention, assistance or re-education undertaken either by a public agency or by a competent private organization for the benefit of persons engaging in prostitution or being in danger of prostitution.

**Article 26: Procurement of Prostitution**

A person who commits procurement of prostitution shall be punished with imprisonment for 2 to 5 years.

**Article 27: Aggravated Procurement of Prostitution**

A person who commits procurement of prostitution shall be punished with imprisonment for 5 to 10 years:

- 1). when it is committed by a male or female procurer or head of prostitution who is an ascendant, descendant, either legitimate or illegitimate, natural or adoptive, of the prostitute;
- 2). when it is committed by a male or female procurer or head of prostitution who abuses his or her authority over the prostitute;
- 3). when a male or female procurer or head of prostitution uses violence or coercion against the prostitute;
- 4). when the procurement of prostitution is committed by an organized group;
- 5). when the procurement of prostitution is committed by several persons.

**Article 28: Procurement with regard to Child Prostitution**

Procurement of prostitution shall be punished with imprisonment for 7 to 15 years when the prostitute is a minor.

The term "prostitution" in the relevant provisions of this Chapter shall be replaced with the term "child prostitution," when the offense set forth in Paragraph 1 of this article applies.

**Article 29: Procurement of Prostitution by Torture**

Procurement of prostitution shall be punished with 10 to 20 years when a male or female procurer or head of prostitution committed such offense by recourse to torture or barbarous act on the prostitute.

**Article 30: Management of Prostitution**

A person who, directly or through an intermediary, manages, exploits, operates or finances an establishment of prostitution shall be punished with imprisonment for 2 to 5 years.

**Article 31: Management of Establishment for Prostitution**

Shall be punished with imprisonment for 2 to 5 years when a person accepts or tolerates that:

- 1). another person indulges in prostitution inside an establishment or its annexes; or
- 2). another person seeks clients with a view to do prostitution inside an establishment or its annexes.

**Article 32: Provision of Premise for Prostitution**

A person who sells or makes available to another person premises not utilized by the public, knowing that they will be used by such person to indulge in prostitution shall be punished with imprisonment for 2 to 5 years.

**Article 33: Offense with regard to Child Prostitution**

A person who commits any of the offenses set forth in Articles 30, 31 and 32 of this law shall be punished with imprisonment for 7 to 15 years when the offense is committed with regard to child prostitution.

When the offense set forth in Paragraph 1 of this article applies, the term “prostitution” in the relevant provisions of this Chapter shall be replaced with the term “child prostitution.”

**Article 34: Purchase of Child Prostitution**

A person who has sexual intercourse or other sexual conduct of all kinds with a minor who is 15 years of age or above by providing, or promising to provide, anything of value to the minor, an intermediary, a parent, a guardian or any other person who keeps the child under his or her supervision or control shall be punished with imprisonment for 2 to 5 years.

Any person who commits the above stated offense with a minor under the age of 15 years shall be punished with imprisonment for 7 to 15 years.

**Article 35: Soliciting for Child Prostitution**

A person who solicits another for child prostitution, or advertises child prostitution, for the purpose of acting as intermediary of the child prostitution shall be punished with imprisonment for 2 to 5 years and fine of 4,000,000 to 10,000,000 riels.

A person who commits the above offense as business shall be punished with imprisonment for 5 to 10 years.

**Article 36: Conditional Money Loan in connection with Child Prostitution**

A person who provides another with money loan or anything of value on the condition that a minor engage in child prostitution business shall be punished with imprisonment for 5 to 10 years.

A person who provides a minor with money loan or anything of value on the condition that the latter engage in child prostitution business shall be punished the same as set out in paragraph 1 of this article.

**Article 37: Contract of Child Prostitution**

A person who makes a contract with another in which a minor is obliged to engage in child prostitution business shall be punished with imprisonment for 5 years to 10 years.

A person who makes a contract with a minor in which the latter is obliged to engage in child prostitution business shall be punished the same as set out in paragraph 1 of this article.

## **Chapter 5 Pornography**

**Article 38: Definition of Pornography**

‘Pornography’ in this law shall mean a visible material such as a photograph or videotape, including a material in electronic form, depicting a genital or other similar pornography which excites or stimulates sexual desire.

**Article 39: Pornography**

A person who distributes, sells, leases, displays, project or presents in public place, a pornography shall be punished with imprisonment for 7 days to 1 month and a fine of 100,000 to 200,000 riels.

A person who possesses, transports, imports, or exports a pornography for the purpose of use in commission of the above offense shall be punished the same as in the above-stated paragraph 1.

A person who produces a pornography for the purpose of use in commission of any offense stipulated in the first and second paragraphs of this article shall be punished with imprisonment for 1 month to 1 year and a fine of 200,000 to 2,000,000 riels.

**Article 40: Definition of Child Pornography**

‘Child pornography’ in this law shall mean a visible material such as a photograph or videotape, including a material in electronic form, depicting a minor’s naked figure which excites or stimulates sexual desire.

**Article 41: Child Pornography**

A person who distributes, sells, leases, displays, projects or presents in public place,

a child pornography shall be punished with imprisonment for 2 to 5 years and a fine of 4,000,000 to 10,000,000 riels.

A person who possesses, transports, imports, or exports a child pornography for the purpose of use in commission of the offense stipulated in the above paragraph 1 shall be punished the same.

A person who produces a child pornography shall be punished with imprisonment for 5 to 10 years.

A person who produces a child pornography for the purpose of use in commission of any offense stipulated in the above-stated first and second paragraphs shall be punished with imprisonment for 10 to 20 years.

## **Chapter 6 Indecency against Minors under Fifteen Years**

### **Article 42: Sexual Intercourse with Minors under Fifteen Years**

A person who has sexual intercourse with another person of the age of less than fifteen years shall be punished with imprisonment for 5 to 10 years.

### **Article 43: Indecent Act against Minors under Fifteen Years**

'Indecent act' in this law shall mean an act of touching or exposing a genital or other sexual part of another, or of having another touch the actor's or a third person's genital or other sexual part, with the intent to stimulate or satisfy the actor's sexual desire.

A person who commits an indecent act against another person of the age of less than 15 years shall be punished with imprisonment for 1 to 3 years and a fine of 2,000,000 to 6,000,000 riels.

A person who repeatedly commits any offense stipulated in Article 42 or this article shall be punished with double the prison punishment.

### **Article 44: Exemption from Punishment**

A person under the age of 15 years shall be exempted from punishment of the offenses stipulated in Articles 42 and 43 of this law.

## **Chapter 7 Civil Remedy**

### **Article 45: Contract for the Act of Selling/Buying or Exchanging of Human Being and Sexual Exploitation**

A contract shall be null and void if it is made for the purpose of selling/buying or exchanging of human beings or sexual exploitation.

A loan contract shall be null and void if it is made in connection with the act of selling/buying or exchanging of human beings or sexual exploitation.

'Act of Selling/Buying or Exchanging of Human Beings' or 'Sexual Exploitation' in this and the following articles shall mean any unlawful act concerning the offenses as stipulated in this law.

**Article 46: Restitution of Unjust Enrichment**

A person who obtains enrichment without a legal cause knowing that the enrichment has been obtained from the act of selling/buying or exchanging of human being or sexual exploitation shall be liable for restitution of the whole unjust enrichment along with accrued interests.

An aggrieved person (a person being exploited) may claim for damage in addition to the restitution of such unjust enrichment.

A person who has made a contract of loan or any other provision to another person for the purpose of committing the act of selling/buying or exchanging of human being or sexual exploitation may not claim for restitution of the provision.

**Article 47: Preference to Confiscated Property**

Victims shall have preference over property confiscated by the state for their compensation and restitution.

## **Chapter 8 Supplemental Provisions**

**Article 48: Additional Penalties**

For the offenses stipulated in this law, the following additional penalties may be imposed:

- 1- the confiscation of any equipments, materials or objects which have served, or been intended to serve, to commit the offense;
- 2- the confiscation of any materials which are constituent objects of the offenses;
- 3- the confiscation of the proceeds or the properties earned by or which resulted from the offense;
- 4- the closure of business which has served to commit the offense;
- 5- the restriction of civil rights; and
- 6- the ban on stay.

**Article 49: Concealment of Identity of Victim**

Newspapers and all other mass media shall be prohibited from publishing or

broadcasting or disseminating any information which can lead to public knowledge of identities of victims in the offenses stipulated in this law.

## **Chapter 9 Final Provisions**

### **Article 50: Repeal of Law**

The Law on Suppression of Kidnapping, Human Trafficking/Sale of Human Being and Exploitation of Human Being, which was promulgated by Royal Kram No:cs/rkm/0296/01 shall be repealed by this law.

This law shall prevail if a provision of any other law is in contradiction with the provisions of this law.

### **Article 51: Replacement by Penal Code**

Article 2, article 3, article 4 and article 6 of this law shall be replaced with the relevant provisions in the Penal Code when the Penal Code comes into force.

### **Article 52: Enforcement of this law**

This law shall be promulgated as urgent.

The Royal Palace, Phnom Penh 15 February 2008

**Royal Signature and Stamp**

**Norodom Sihamoni**

PRL. 0802.132

Having submitted to His Majesty  
the King for the Royal Signature

**Prime Minister**

**Signature**

**Samdech Akaek Mohasenabatey**

**Techo Hun Sen**

Having informed Samdech Akaek Mohasenabatey Techo  
Hun Sen, Prime Minister of the Kingdom of Cambodia

**Minister of Justice  
Signature**

**Ang Vongvathana**

**ច្បាប់**

**ស្តីពី**

**ការបង្ក្រាបអំពើជួញដូរមនុស្ស និង**

**អំពើធ្វើអាជីវកម្មផ្លូវភេទ**



**ជំពូកទី ១**

**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.- គោលបំណងនៃច្បាប់នេះ**

ច្បាប់នេះ មានគោលបំណងបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស និងបង្កើននូវសុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ និង រក្សាការពារ លើកកម្ពស់នូវទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ និងមានគោលបំណងអនុវត្តឱ្យ បានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្ក្រាប និង ការផ្តន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ បន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឬ ឧបករណ៍ ឬ កិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រ កម្ពុជា បានឱ្យសច្ចាប័ន ឬ ចុះហត្ថលេខា ។

**មាត្រា ២.- ការអនុវត្តច្បាប់នេះនៅក្នុងដែនដី**

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើស ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងដែនដីនៃព្រះ- រាជាណាចក្រកម្ពុជា ។

ដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងច្បាប់នេះ រួមបញ្ចូលទាំងនាវា ឬ អាកាស- យានណាមួយដែលមានសិទ្ធិប្រើប្រាស់ទង់ជាតិកម្ពុជា ។

បទល្មើសមួយត្រូវចាត់ទុកថា បានប្រព្រឹត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលអំពើរួមផ្សំណាមួយនៃបទល្មើសនោះកើតឡើងនៅក្នុងដែនដីនៃព្រះរាជាណា- ចក្រកម្ពុជា ។

**មាត្រា ៣.- ការអនុវត្តច្បាប់នេះនៅក្រៅដែនដី**

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្ត ឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពលរដ្ឋខ្មែរ ។

ច្បាប់នេះអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្ត ឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេស ហើយជនរងគ្រោះគឺ ជាពលរដ្ឋខ្មែរនៅពេលដែលបទល្មើសកើតឡើង។

**មាត្រា ៤.- ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ**

រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុង ច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវ ដូចករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ។

អ្នកសមគំនិត និងអ្នកផ្ដើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមាន ចែងនៅក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវដូចចារីដែលប្រព្រឹត្តបទល្មើស ។

អ្នកសមគំនិត និងអ្នកផ្ដើមគំនិតរួមមាន អ្នករៀបចំ ឬ ចង្អុលបង្ហាញជាអាទិ៍ឱ្យជន ដទៃប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ។

នៅពេលដែលអ្នកតំណាង ភ្នាក់ងារ ឬ និយោជិត នៃនីតិបុគ្គល ឬ ភារប្បទាយីណា មួយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងនៅក្នុងច្បាប់នេះ ក្នុងក្របខ័ណ្ឌនៃមុខជំនួញ ឬ ផលប្រយោជន៍នៃនីតិបុគ្គល ឬភារប្បទាយីនោះ នីតិបុគ្គល ឬ ភារប្បទាយីនោះ ត្រូវ ផ្ដន្ទាទោសដោយពិន័យជាប្រាក់ និង ទោសបន្ថែម ដោយយោងទៅតាមការផ្ដន្ទាទោសដែល មានចែងនៅក្នុងមាត្រាដែលពាក់ព័ន្ធ ។

**មាត្រា ៥.- ការប្រកាសមុខលទោស**

នៅក្នុងគ្រប់ករណី ដែលបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារផង និង ពិន័យជា ប្រាក់ផង តុលាការអាចប្រកាស :

- ១- ទោសជាប់ពន្ធនាគារ និងទោសពិន័យត្រួតគ្នា ។
- ២- ទោសដាក់ពន្ធនាគារតែមួយប៉ុណ្ណោះ ។
- ៣- ឬ ក៏ទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះ ។

**មាត្រា ៦.- បទល្មើសត្រួតគ្នា**

កាលបើនៅក្នុងពេលចោទប្រកាន់តែមួយ ជនជាប់ចោទត្រូវបានគេរកឃើញថាមាន ពិរុទ្ធពីបទល្មើសច្រើន ទោសនីមួយៗ អាចត្រូវប្រកាសឡើង ។ ប៉ុន្តែកាលបើទោសត្រូវទទួល មានច្រើន និងមានប្រភេទដូចគ្នា ទោសតែមួយនៃប្រភេទនេះ អាចត្រូវបានប្រកាសជាអតិ- បរមានៅក្នុងព្រំដែនស្របច្បាប់ដែលខ្ពស់ជាងគេ ។

**មាត្រា ៧.\_ និយមន័យនៃអនីតិជន**

អនីតិជននៅក្នុងច្បាប់នេះមានន័យថា ជាជនដែលមានអាយុក្រោម ១៨ ឆ្នាំ ។

ជនណាដែលរក្សាទុកអនីតិជនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ឬ ត្រួតពិនិត្យរបស់ខ្លួន នឹងត្រូវចាត់ទុកថា បានដឹងពីអាយុរបស់អនីតិជននោះ លើកលែងតែជននោះបង្ហាញឱ្យ ឃើញថា ខ្លួនមានការជឿជាក់ដោយសមហេតុផលថា អនីតិជននោះ មានអាយុ ១៨ ឆ្នាំ ឬ ច្រើនជាង ១៨ ឆ្នាំ ។

**ជំពូកទី ២  
អំពើលក់-ដូរមនុស្ស**

**មាត្រា ៨.\_ និយមន័យនៃការនាំយកចេញដោយមិនស្របច្បាប់**

ការនាំយកចេញដោយមិនស្របច្បាប់ នៅក្នុងច្បាប់នេះមានន័យថា :

១-ការធ្វើឱ្យមនុស្សម្នាក់ ផ្លាស់ទីពីទីកន្លែងដែលគេកំពុងរស់នៅទៅកាន់ទីកន្លែង ដទៃដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន ឬ របស់តតិយជន តាមមធ្យោបាយបង្ខិត បង្ខំ គម្រាមកំហែង បោកបញ្ឆោត បំពានអំណាច ឬ លួងលោម ។

២-ការនាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោម ហិត្វបត្តិ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ឬ យុត្តិកម្ម តាមផ្លូវច្បាប់ ចេញពីការគ្រប់គ្រងស្របច្បាប់នៃឪពុកម្តាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាល របស់គេ ។

**មាត្រា ៩.\_ ការយកអនីតិជន ជារោង ចេញដោយមិនស្របច្បាប់**

ជនណាយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោមហិត្វបត្តិ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ចេញដោយមិនស្របច្បាប់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ (ពីរ ) ឆ្នាំ ដល់ ៥ (ប្រាំ ) ឆ្នាំ ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ការផ្តន្ទាទោសត្រូវលើកលែង ឬ ទទួល ស្ថានសម្រាល ក្នុងករណីលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញដូចតទៅនេះ :

១-បើជនស្ថិតនៅក្រោមការគ្រប់គ្រង ដែលគេនាំយកទៅនោះ មានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ និងយល់ព្រមដោយស្ម័គ្រចិត្ត ចំពោះអំពើល្មើស ។

២-ពុំមានប្រើវិធានការណាមួយ ដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់ ។

៣-ជនល្មើសមិនមានគោលបំណង ប្រព្រឹត្តបទល្មើសណាមួយ ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ អាចធ្វើការចោទប្រកាន់បាន លុះត្រាតែមានពាក្យបណ្តឹងពីឪពុកម្តាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់ ប្រសិនបើមធ្យោបាយណាមួយដូចមានចែងនៅក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់ ។

**មាត្រា ១០.- ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ**

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ ឈ្នានានាខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទំរង់ណាមួយ នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

- ជនរងគ្រោះជាអនីតិជន ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

ពាក្យថា ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត នៅក្នុងមាត្រានេះ និងមាត្រា ១២ មាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ រួមមាន ការកេងប្រវ័ញ្ចន៍លើពេស្យាកម្មជនដទៃ រូបភាព និងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ សេវា ឬ ពលកម្មដោយបង្ខំទោសភាព ឬ ការអនុវត្តស្រដៀងគ្នានឹងទោសភាព ការបញ្ជាំខ្លួនដោះបំណុលសេវាភាពដោយមិនស្ម័គ្រចិត្ត ពលកម្មកុមារ ឬ ការដកហូតសរីរាង្គ ។

ការយល់ព្រមរបស់ជនរងគ្រោះចំពោះគោលដៅ ដែលមានចែងក្នុងកថាខណ្ឌ ទី ១ នៃ មាត្រានេះ មិនទាក់ទងនឹងមធ្យោបាយណាមួយ ដែលមានចែងក្នុងកថាខណ្ឌ ទី១ មាត្រា ៨ នៃច្បាប់នេះ ដែលត្រូវបានប្រើនោះទេ ។ ករណីនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះបទ ល្មើស ដែលមានចែងក្នុងមាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ ។

**មាត្រា ១១.- ការនាំយកជនដទៃចេញដោយមិនស្របច្បាប់សំរាប់នាំឆ្លងដែន**

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នាំ យកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ ) ឆ្នាំ ។

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពី ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នាំជននោះទៅប្រទេស ផ្សេងទៀត ត្រូវ ផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ ។

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល :

- ជនរងគ្រោះជាអនីតិជន ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាច របស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១២.- ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច**

ការជ្រើសរើសដោយមិនស្របច្បាប់នៅក្នុងច្បាប់នេះ មានន័យថា ការបញ្ចុះបញ្ចូល ការជួល ឬ ការឱ្យជនណាមួយបំរើការក្រោមទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀត តាម មធ្យោបាយបោកបញ្ឆោត បំពានដោយអំណាច ការបង្ខំខ្លួន ការប្រើប្រាស់កម្លាំង ការគម្រាម កំហែង ឬ មធ្យោបាយបង្ខិតបង្ខំផ្សេងទៀត ។

ជនណាដែលជ្រើសរើសជនដទៃដោយមិនស្របច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

-ជនរងគ្រោះជាអនីតិជន ។

-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈដែលបំពានដោយអំណាច  
របស់ខ្លួនមកលើជនរងគ្រោះ ។

-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១៣.- និយមន័យនៃអំពើលក់-ដូរមនុស្ស**

អំពើលក់-ដូរមនុស្សមានន័យថា ប្រគល់ឱ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជន  
ណាម្នាក់ទៅជនដទៃ ឬ ទទួលដោយខុសច្បាប់ នូវការប្រគល់ការគ្រប់គ្រងលើជនណា  
ម្នាក់ពីជនដទៃ ដោយផ្តោះប្តូរ ទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និង  
មនុស្សផង ។

អំពើធ្វើជាភ្នាក់ងារកណ្តាលនៃការលក់-ដូរមនុស្ស ត្រូវផ្តន្ទាទោសដូចគ្នានឹងអំពើ  
លក់-ដូរមនុស្សដោយផ្ទាល់ ។

**មាត្រា ១៤.- អំពើលក់-ដូរមនុស្ស**

ជនណាដែលលក់-ដូរជនដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ដល់ ៥  
(ប្រាំ) ឆ្នាំ ។

**មាត្រា ១៥.- អំពើលក់-ដូរមនុស្សដោយមានគោលដៅ**

ជនណាដែលលក់-ដូរជនដទៃ ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្នានីស  
ខាងផ្លូវភេទ ផលិត្តបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ  
ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)  
ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

-ជនរងគ្រោះជាអនីតិជន ។

-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាច  
របស់ខ្លួនមកលើជនរងគ្រោះ ។

-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១៦.\_ អំពើលក់-ដូរមនុស្សសំរាប់នាំឆ្លងដែន**

ជនណាដែលលក់-ដូរជនដទៃ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណា-  
ចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ ។

ជនណាដែលលក់-ដូរជនដទៃ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា  
ក្នុងគោលដៅប្រគល់ ឬ នាំជននោះ ទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថា-  
ខណ្ឌទី ១ ខាងលើ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល :

- ជនរងគ្រោះជាអនីតិជន ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាច  
របស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១៧.\_ ការដឹកជញ្ជូនដោយមានគោលដៅ**

ជនណាដែលដឹកជញ្ជូនជនដទៃ ដែលត្រូវបាននាំយកចេញដោយមិនស្របច្បាប់ជ្រើស  
រើស លក់-ដូរ ឬ ដឹកជញ្ជូន ដោយដឹងថាជននោះត្រូវបាននាំយកចេញ ដោយមិនស្របច្បាប់  
ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីស្វែងរកប្រយោជន៍ឈ្លានពានខាង  
ផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ សុំ  
កូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)  
ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល :

- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាច  
របស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១៨.\_ អំពើនាំឆ្លងដែន**

ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញ ដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នា នឹងកថាខណ្ឌទី ១ ខាងលើ ។

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

**មាត្រា ១៩.\_ ការទទួលយកមនុស្សដោយមានគោលដៅ**

ជនណាដែលទទួល ផ្តល់ជំរក ឬ លាក់បំបាំងជនណាមួយ ដែលបានមកពីអំពើនាំយកចេញដោយមិនស្របច្បាប់ ឬ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងគោលដៅដើម្បីស្វែងរកប្រយោជន៍ ឈ្មានពានខាងផ្លូវភេទ ផលិតរូបភាព អាសអាភាស អាពាហ៍ពិពាហ៍ ជួយពីឆន្ទៈរបស់ជនរងគ្រោះ សុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

- ជនរងគ្រោះជាអនីតិជន ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។



**មាត្រា ២០.- ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស**

ជនណាដែលទទួល ផ្តល់ជម្រក ឬ លាក់បំបាំង ជនរងគ្រោះក្នុងអំពើនាំយកចេញដោយ មិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីជួយដល់ជនល្មើស ដែលបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ជនរងគ្រោះ នោះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ក្នុងករណីជនរង គ្រោះជាអនីតិជន ។

**ជំពូកទី ៣**

**ការបង្ខំ**

**មាត្រា ២១.- ការចាប់ព្រួត ការឃុំឃាំង ឬ ការបង្ខំ**

បុគ្គលដែលចាប់ ឃុំឃាំង ឬ បង្ខំជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវ ផ្តន្ទាទោស :

១- ជាប់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខំខ្លួន មានរយៈពេលតិចជាងមួយខែ ។

២- ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខំខ្លួន មានរយៈពេល ស្មើ ឬ លើសពីមួយខែ ។

**មាត្រា ២២.- ស្ថានទម្ងន់នៃទោស**

បុគ្គលដែលចាប់ ឃុំឃាំង ឬ បង្ខំជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងករណីដូចខាងក្រោម :

- ១- ដោយមានទារុណកម្ម ឬ អំពើឃោរឃៅ
- ២- បណ្តាលឱ្យមានមនុស្សស្លាប់ ឬ
- ៣- ប្រព្រឹត្តក្នុងគោលដៅជំរិតយកប្រាក់ ។

**ជំពូកទី ៤**

**អំពើពេស្យាចារ និង អំពើពេស្យាចារកុមារ**

**មាត្រា ២៣.- និយមន័យនៃអំពើពេស្យាចារ និង អំពើពេស្យាចារកុមារ**

“អំពើពេស្យាចារ” នៅក្នុងច្បាប់នេះមានន័យថា ការរួមភេទជាមួយជនណាម្នាក់ ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្ដោះប្តូរនឹង វត្ថុមានតម្លៃអ្វីមួយ ។

“អំពើពេស្យាចារកុមារ” នៅក្នុងច្បាប់នេះមានន័យថា ជាអំពើរួមភេទ ឬ អំពើគ្រប់ រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ រវាងអនីតិជនជាមួយជនដទៃ ដើម្បីផ្ដោះប្តូរទៅ នឹងវត្ថុមានតម្លៃអ្វីមួយ ។

**មាត្រា ២៤.- អំពើអុសទាញ**

ជនណាម្នាក់ ដោយចេតនាផ្ដល់ជនដទៃក្នុងទីសាធារណៈ ក្នុងគោលដៅប្រព្រឹត្ត អំពើពេស្យាចារផ្ទាល់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ថ្ងៃ ដល់ ៦ (ប្រាំមួយ) ថ្ងៃ និង ពិន័យជាប្រាក់ពី ៣.០០០ (បីពាន់) រៀល ដល់ ១០.០០០ (មួយម៉ឺន) រៀល ។

អនីតិជនត្រូវលើកលែងពីការផ្ដន្ទាទោសចំពោះបទល្មើស ដូចមានចែងនៅក្នុងមាត្រា នេះ ។

**មាត្រា ២៥.- និយមន័យនៃសញ្ញារកម្ម**

អំពើសញ្ញារកម្ម នៅក្នុងច្បាប់នេះ មានន័យថា :

- ១- ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពី អំពើពេស្យាចាររបស់ជនដទៃ
- ២- ជួយ ឬ ការពារអំពើពេស្យាចាររបស់ជនដទៃ
- ៣- ជ្រើសរើស អុសទាញ ឬ បណ្តុះបណ្តាលបុគ្គលណាមួយឱ្យធ្វើអំពើ ពេស្យាចារ
- ៤- ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ ។

អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថា ដូចគ្នាទៅនឹងសញ្ញាកម្ម :

១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬ ឱ្យលាភការដល់ពេស្យាចារជនដទៃ ។

២-អំពើរបស់ជនណាដែលបានជួយសំរួល ឬ បិទបាំងនូវធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ញាកម្ម ។

៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬ ការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬ ដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្តពេស្យាចារ ឬ កំពុងមានគ្រោះ ដោយការធ្វើពេស្យាចារ ។

**មាត្រា ២៦.- សញ្ញាកម្ម**

ជនណាដែលប្រព្រឹត្តសញ្ញាកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។

**មាត្រា ២៧.- ស្ថានទម្ងន់ទោសនៃសញ្ញាកម្ម**

ជនណាប្រព្រឹត្តសញ្ញាកម្មត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ក្នុងករណី ដូចខាងក្រោមនេះ :

១-កាលបើសញ្ញាវិក សញ្ញាវិកា ឬ ជនជាមេពេស្យាជាបុព្វញាតិ ឬបច្ឆាញាតិ មានខាន់ស្លា អត់ខាន់ស្លា ឬ សាច់បង្កើត ឬ ចិញ្ចឹមរបស់បុគ្គលដែលធ្វើពេស្យាចារ ។

២-កាលបើសញ្ញាវិក សញ្ញាវិកា ឬ ជនជាមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ឱ្យទៅលើបុគ្គលដែលធ្វើពេស្យាចារ ។

៣-កាលបើសញ្ញាវិក សញ្ញាវិកា ឬ ជនជាមេពេស្យា ប្រើហិង្សា ឬ ការបង្ខិតបង្ខំ ចំពោះបុគ្គលដែលធ្វើពេស្យាចារ ។

៤-កាលបើសញ្ញាកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង ។

៥-កាលបើសញ្ញាកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ ។

**មាត្រា ២៨.- សញ្ញាកម្មទាក់ទងនឹងពេស្យាចារកុមារ**

សញ្ញាកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំ កាលបើបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន ។

ពាក្យថា “ពេស្យាចារ” នៅក្នុងបទប្បបញ្ញត្តិពាក់ព័ន្ធនានា នៃជំពូកនេះ ត្រូវជំនួស ដោយពាក្យ “ពេស្យាចារកុមារ” នៅពេលដែលបទល្មើសដែល មានចែង នៅក្នុងកថាខណ្ឌ ទី ១ នៃមាត្រានេះ ត្រូវអនុវត្ត ។

**មាត្រា ២៩.- សញ្ញារកម្មដោយមានការធ្វើទារុណកម្ម**

សញ្ញារកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើ សញ្ញារិក សញ្ញារិកា ឬ មេពេស្យាបានប្រើទារុណកម្ម ឬ អំពើឃោរឃៅចំពោះបុគ្គលដែល ធ្វើពេស្យាចារ ។

**មាត្រា ៣០.- ការដឹកនាំពេស្យាចារ**

ជនណាដឹកនាំ ធ្វើអាជីវកម្ម ធ្វើប្រតិបត្តិការ ឬ ចេញប្រាក់ឱ្យគ្រឹះស្ថានពេស្យាចារ ដោយផ្ទាល់ ឬ តាមរយៈអន្តរការី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។

**មាត្រា ៣១.- ការដឹកនាំគ្រឹះស្ថានពេស្យាចារ**

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាល បើបានយល់ព្រម ឬ បានអនុគ្រោះ :

១-ឱ្យបុគ្គលណាម្នាក់ប្រព្រឹត្តពេស្យាចារនៅក្នុងគ្រឹះស្ថាន ឬនៅក្នុងឧបសម្ព័ន្ធ របស់គ្រឹះស្ថាន ឬ

២-ឱ្យបុគ្គលណាម្នាក់រកភ្ញៀវ ដើម្បីធ្វើពេស្យាចារនៅក្នុងគ្រឹះស្ថាន ឬ នៅក្នុង ឧបសម្ព័ន្ធរបស់គ្រឹះស្ថាននេះ ។

**មាត្រា ៣២.- ការផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ**

ជនណាលក់ ឬ ដាក់ឱ្យបុគ្គលណាម្នាក់ប្រើប្រាស់ទីកន្លែង ដែលមិនមែនប្រើប្រាស់ ដោយសាធារណជន ដោយដឹងថាបុគ្គលនោះនឹងប្រើប្រាស់ទីកន្លែង នោះសម្រាប់ធ្វើសកម្ម- ភាពពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។

**មាត្រា ៣៣.- បទល្មើសទាក់ទងនឹងពេស្យាចារកុមារ**

ជនណាប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា ៣០ មាត្រា ៣១ និង មាត្រា ៣២ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ បើបទល្មើស ដែលបានប្រព្រឹត្តនោះ ទាក់ទងនឹងពេស្យាចារកុមារ ។

ពាក្យថា “ពេស្យាចារ” នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានា នៃជំពូកនេះ ត្រូវជំនួសដោយ ពាក្យ “ពេស្យាចារកុមារ” នៅពេលដែលបទល្មើស ដែលមានចែង នៅក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ត្រូវអនុវត្ត ។

**មាត្រា ៣៤.- ការទិញពេស្យាចារកុមារ**

ជនណាម្នាក់ ឬ ធ្វើអំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ជាមួយអនីតិជន ដែលមានអាយុចាប់ពី ១៥ ឆ្នាំ ឡើងទៅដោយផ្តល់ ឬ សន្យាផ្តល់វត្ថុមានតម្លៃអ្វីមួយ ទៅឱ្យអនីតិជននោះ ឬ ទៅឱ្យអន្តរការី ឪពុកម្តាយ អ្នកអាណាព្យាបាល ឬ ជនដទៃទៀតដែល គ្រប់គ្រង ឬ ត្រួតពិនិត្យលើអនីតិជន នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។

ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ )ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ ។

**មាត្រា ៣៥.- អំពើអុសទាញពេស្យាចារកុមារ**

ជនណាអុសទាញជនដទៃសំរាប់អំពើពេស្យាចារកុមារ ឬ ផ្សាយពាណិជ្ជកម្មនូវអំពើ ពេស្យាចារកុមារក្នុងគោលដៅធ្វើជាអន្តរការីនៃអំពើពេស្យាចារកុមារនោះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០(ដប់លាន ) រៀល ។

ជនណាប្រព្រឹត្តបទល្មើសខាងលើធ្វើជាមុខរបរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់ )ឆ្នាំ ។

**មាត្រា ៣៦.- ការឱ្យខ្ចីប្រាក់ដោយមានលក្ខខណ្ឌទាក់ទងទៅនឹងអំពើពេស្យាបារក្រម**

ជនណាឱ្យជនដទៃខ្ចីប្រាក់ ឬ វត្ថុមានតំលៃអ្វីមួយដោយភ្ជាប់ទៅនឹង លក្ខខណ្ឌដែល តម្រូវឱ្យអនីតិជន ប្រកបរបរពេស្យាបារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ។

ជនណាឱ្យអនីតិជនខ្ចីប្រាក់ ឬ វត្ថុមានតំលៃអ្វីមួយ ដោយភ្ជាប់ទៅនឹង លក្ខខណ្ឌដែល តម្រូវឱ្យអនីតិជននោះ ប្រកបរបរពេស្យាបារ ត្រូវផ្ដន្ទាទោសដូចគ្នា នឹងកថាខណ្ឌទី ១ នៃ មាត្រានេះ ។

**មាត្រា ៣៧.- កិច្ចសន្យានៃអំពើពេស្យាបារក្រម**

ជនណាធ្វើកិច្ចសន្យាជាមួយជនដទៃដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកប របរពេស្យាបារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ។

ជនណាធ្វើកិច្ចសន្យាជាមួយអនីតិជនដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកប របរពេស្យាបារ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃមាត្រានេះ ។

**ជំពូកទី ៥**

**រូបភាព និង សម្ភារៈអាសអាភាស**

**មាត្រា ៣៨.- និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាស**

រូបភាព និង សម្ភារៈអាសអាភាស នៅក្នុងច្បាប់នេះមានន័យថា ជាសម្ភារៈដែលអាច មើលឃើញនឹងភ្នែក ដូចជា រូបថត ខ្សែវីដេអូ រូមទាំង សម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នា អំពីកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀត ដែលធ្វើឱ្យរំភើប ឬ រំជួល ដល់ចំណង់ផ្លូវភេទ ។

**មាត្រា ៣៩.- រូបភាព និង សម្ភារៈអាសអាភាស**

ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ជាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាព និង សម្ភារៈអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ១ (មួយ) ខែ និង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ដល់ ២០០.០០០ (ពីរសែន) រៀល ។

ជនណា កាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស ក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នា នឹងកថាខណ្ឌទី ១ ខាងលើ ។

ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅ ក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និង ទី ២ នៃមាត្រា នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០.០០០ (ពីរសែន)រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល ។

**មាត្រា ៤០.- និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ**

រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ នៅក្នុងច្បាប់នេះមានន័យថា សម្ភារៈដែល អាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែអ៊ីមេហ្សូ រូបទាំងសម្ភារៈ អេឡិចត្រូនិច ដែលបង្ហាញ ពីរូបរាង អាក្រាតរបស់អនីតិជន ដែលធ្វើឱ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ ។

**មាត្រា ៤១.- រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ**

ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ជាំង ឬ បង្ហាញ នៅទីសាធារណៈនូវរូប- ភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់ លាន)រៀល ។

ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស នៃកុមារក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើស ដូចមានចែងនៅក្នុង កថាខណ្ឌទី ១ ខាងលើត្រូវផ្ដន្ទាទោសដូចគ្នា ។

ជនណាផលិតរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនា- គារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ។

ជនណាផលិត រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ក្នុងគោលដៅយកទៅប្រើ ប្រាស់ នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់)ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ។

**ជំពូកទី ៦**

**អំពើអាសាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំ**

**មាត្រា ៤២.\_ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ**

ជនណាម្នាក់រួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ។

**មាត្រា ៤៣.\_ អំពើអាសាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំ**

អំពើអាសាសនៅក្នុងច្បាប់នេះ មានន័យថា ជាអំពើនៃការប៉ះពាល់ ឬ ការបង្ហាញកេរ្តិ៍រោម ឬ ផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬ ការឱ្យជនដទៃប៉ះពាល់កេរ្តិ៍រោម ឬ ផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬ របស់តតិយជនក្នុងចេតនាធ្វើឱ្យវិជ្ជុល ឬ រីករាយដល់ចំណង់ផ្លូវភេទ របស់ជនល្មើស ។

ជនណាដែលប្រព្រឹត្តអំពើអាសាសទៅលើជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន)រៀល ។

ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៤២ ឬ មាត្រានេះ បើមិនរាងចាលទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដង ។

**មាត្រា ៤៤.\_ ការលើកលែងពីការផ្តន្ទាទោស**

ជនណាដែលមានអាយុក្រោម ១៥ ឆ្នាំ នឹងត្រូវលើកលែងពីការផ្តន្ទាទោស ចំពោះបទល្មើសដូចមានចែងនៅក្នុងមាត្រា ៤២ និងមាត្រា ៤៣ នៃច្បាប់នេះ ។

**ជំពូកទី ៧**

**សំណងរដ្ឋប្បវេណី**

**មាត្រា ៤៥.\_ កិច្ចសន្យាសំរាប់អំពើលក់-ដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ**

កិច្ចសន្យាមួយនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយមានគោលដៅបំពេញនូវ អំពើលក់-ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ ។



កិច្ចសន្យាឱ្យខ្ចីនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះ ត្រូវបានធ្វើឡើង ដោយភ្ជាប់ទៅនឹងអំពើលក់-ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ ។

“អំពើលក់-ដូរមនុស្ស” ឬ “អំពើធ្វើអាជីវកម្មផ្លូវភេទ” នៅក្នុងមាត្រានេះ និងមាត្រា បន្តបន្ទាប់មានន័យថា ជាអំពើខុសច្បាប់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងឡាយ ដូចមាន ចែងនៅក្នុងច្បាប់នេះ ។

**មាត្រា ៤៦.\_ សំណងបដិទានលើការទទួលបានផលប្រយោជន៍ ដោយមិនសមហេតុផល**

ជនណាទទួលបានផលប្រយោជន៍ ដោយគ្មានហេតុផលស្របច្បាប់ ដោយដឹងថា ផលប្រយោជន៍នោះ បានមកពីអំពើលក់-ដូរមនុស្ស ឬអំពើធ្វើអាជីវកម្មផ្លូវភេទនឹងត្រូវ ទទួលខុសត្រូវលើសំណងបដិទានចំពោះអំពើទទួលបានផលប្រយោជន៍ ដោយមិនសម ហេតុផលព្រមទាំងការប្រាក់ដែលកើតឡើង ។

ជនដែលត្រូវគេកេងយកប្រយោជន៍ អាចប្តឹងទាមទារសំណងលើការខូចខាតជាបន្ថែម លើសំណងបដិទាន ចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល ។

ជនណាបានបង្កើតកិច្ចសន្យាឱ្យខ្ចី ឬ ការផ្តល់ផ្សេងទៀតទៅជនដទៃក្នុងគោលដៅធ្វើ ការ លក់-ដូរមនុស្ស ឬ ធ្វើអាជីវកម្មផ្លូវភេទ មិនអាចប្តឹងទាមទារសំណងបដិទាន ចំពោះការ ផ្តល់នោះ បានទេ ។

**មាត្រា ៤៧.\_ សិទ្ធិវារោធិកាតក្នុងការទទួលបានទ្រព្យសម្បត្តិ ដែលត្រូវគេរឹបអូស**

ជនរងគ្រោះ ត្រូវទទួលបានដោយអាទិភាពនូវទ្រព្យដែលត្រូវបានរឹបអូសដោយរដ្ឋ សំរាប់ជាសំណងលើការខូចខាត និង សំណងបដិទានដល់ជនរងគ្រោះនោះ ។

**ជំពូកទី ៨  
បទប្បញ្ញត្តិបន្ថែម**

**មាត្រា ៤៨.\_ នោសបន្ថែម**

ចំពោះបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ អាចត្រូវទទួលទោសបន្ថែមដូច តទៅ :

- ១-វិបអូសឧបករណ៍ សម្ភារៈ ឬ វត្ថុទាំងឡាយដែលត្រូវបានប្រើប្រាស់ ឬ នឹងត្រូវប្រើប្រាស់ ក្នុងការប្រព្រឹត្តបទល្មើស
- ២-វិបអូសសម្ភារៈទាំងឡាយ ដែលជាកម្មវត្ថុនៃបទល្មើស
- ៣-វិបអូសប្រាក់ចំណូល ឬ ទ្រព្យដែលរកបាន ឬ ជាផលនៃបទល្មើស
- ៤-បិទការផលិត ដែលបំរើដល់ការប្រព្រឹត្តបទល្មើស
- ៥-ការដាក់កំហិតលើសិទ្ធិពលរដ្ឋ និង
- ៦-ការហាមឃាត់ការស្នាក់នៅ ។

**មាត្រា ៤៩.- ការលាត់ទាំងនូវអត្តសញ្ញាណនៃជនទេត្រោះ**

សារព័ត៌មាន និងគ្រប់មធ្យោបាយផ្សេងៗទៀត ត្រូវហាមឃាត់មិនឱ្យធ្វើការបោះពុម្ពផ្សាយ ឬ ផ្សព្វផ្សាយនូវព័ត៌មាន ដែលអាចធ្វើឱ្យសាធារណជនដឹងអំពីអត្តសញ្ញាណរបស់ជនរងគ្រោះក្នុងបទល្មើសទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ ។

**ជំពូកទី ៩**

**អវសានប្បញ្ញត្តិ**

**មាត្រា ៥០.- និរាករណ៍នៃច្បាប់ដែលផ្ទុយ**

ច្បាប់ស្តីពី “ ការបង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស និង អំពើធ្វើ អាជីវកម្មលើមនុស្ស” ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០២៩៦/០១ ត្រូវទុកជានិរាករណ៍ ។

ច្បាប់នេះ ត្រូវមានអាទិភាព ប្រសិនបើបទប្បញ្ញត្តិនៃច្បាប់ផ្សេងទៀត មិនស្របគ្នានឹងបទប្បញ្ញត្តិនៃច្បាប់នេះ ។

**មាត្រា ៥១.- ការជំនួសដោយក្រមព្រហ្មទណ្ឌ**

មាត្រា ២ មាត្រា ៣ មាត្រា ៤ និង មាត្រា ៦ នៃច្បាប់នេះ ត្រូវជំនួសដោយបទប្បញ្ញត្តិពាក់ព័ន្ធទាំងឡាយ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៅពេលដែលក្រមនោះចូលជាធរមាន ។

**មាត្រា ៥២.- ការអនុវត្តច្បាប់នេះ**

ច្បាប់នេះ ត្រូវប្រកាសឱ្យប្រើ ជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០០៨

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**ពល.០៨០២.១៣២**

**នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ

សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

**នាយករដ្ឋមន្ត្រី**

**ហត្ថលេខា**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

**ហត្ថលេខា**

**អង្គ វចន្តប្បវេណី**

លេខ : ១៤០ ច.ល

**ដើម្បីចម្លងចែក**

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០៨

**អគ្គលេខាធិការអង្គជំនាញ**

**ឃុន ជិនកេន**

# មាតិកា

## ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

- មាត្រា ១ គោលបំណងនៃច្បាប់នេះ
- មាត្រា ២ ការអនុវត្តច្បាប់នេះនៅក្នុងដែនដី
- មាត្រា ៣ ការអនុវត្តច្បាប់នេះនៅក្រៅដែនដី
- មាត្រា ៤ ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ
- មាត្រា ៥ ការប្រកាសមូលទោស
- មាត្រា ៦ បទល្មើសត្រួតគ្នា
- មាត្រា ៧ និយមន័យនៃអនីតិជន

## ជំពូកទី ២ អំពើលក់-ដូរមនុស្ស

- មាត្រា ៨ និយមន័យនៃការយកចេញដោយមិនស្របច្បាប់
- មាត្រា ៩ ការយកអនីតិជន ជាអាទិ៍ ចេញដោយមិនស្របច្បាប់
- មាត្រា ១០ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
- មាត្រា ១១ ការនាំយកចេញដោយមិនស្របច្បាប់សំរាប់នាំឆ្លងដែន
- មាត្រា ១២ ការជ្រើសរើសដោយមិនស្របច្បាប់សំរាប់កេងប្រវ័ញ្ចន៍
- មាត្រា ១៣ និយមន័យនៃអំពើលក់-ដូរមនុស្ស
- មាត្រា ១៤ អំពើលក់-ដូរមនុស្ស
- មាត្រា ១៥ អំពើលក់-ដូរមនុស្សដោយមានគោលដៅ
- មាត្រា ១៦ អំពើលក់-ដូរមនុស្សសំរាប់នាំឆ្លងដែន
- មាត្រា ១៧ ការដឹកជញ្ជូនដោយមានគោលដៅ
- មាត្រា ១៨ អំពើនាំឆ្លងដែន
- មាត្រា ១៩ ការទទួលយកមនុស្សដោយមានគោលដៅ
- មាត្រា ២០ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

**ជំពូកទី ៣ ការបង្កើន**

- មាត្រា ២១ ការចាប់ពង្រត់ ការឃុំឃាំង ឬ ការបង្ខាំង
- មាត្រា ២២ ស្ថានទម្ងន់នៃទោស

**ជំពូកទី ៤ អំពើពេស្យាចារ និង អំពើពេស្យាចារកុមារ**

- មាត្រា ២៣ និយមន័យនៃអំពើពេស្យាចារ និង អំពើពេស្យាចារកុមារ
- មាត្រា ២៤ អំពើអួសទាញ
- មាត្រា ២៥ និយមន័យនៃសញ្ញារកម្ម
- មាត្រា ២៦ សញ្ញារកម្ម
- មាត្រា ២៧ ស្ថានទម្ងន់នៃសញ្ញារកម្ម
- មាត្រា ២៨ សញ្ញារកម្មទាក់ទងនឹងពេស្យាចារកុមារ
- មាត្រា ២៩ សញ្ញារកម្មដោយមានការធ្វើទារុណកម្ម
- មាត្រា ៣០ ការដឹកនាំពេស្យាចារ
- មាត្រា ៣១ ការដឹកនាំគ្រឹះស្ថានពេស្យាចារ
- មាត្រា ៣២ ការផ្តល់ទឹកនៃងសំរាប់ធ្វើពេស្យាចារ
- មាត្រា ៣៣ បទល្មើសទាក់ទងនឹងពេស្យាចារកុមារ
- មាត្រា ៣៤ ការទិញពេស្យាចារកុមារ
- មាត្រា ៣៥ អំពើអួសទាញពេស្យាចារកុមារ
- មាត្រា ៣៦ ការឱ្យខ្ចីប្រាក់ដោយមានលក្ខខណ្ឌទាក់ទងទៅនឹង អំពើពេស្យាចារកុមារ
- មាត្រា ៣៧ កិច្ចសន្យានៃអំពើពេស្យាចារកុមារ

**ជំពូកទី ៥ រូបភាព និងសម្ភារៈអាសអាភាស**

- មាត្រា ៣៨ និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាស
- មាត្រា ៣៩ រូបភាព និងសម្ភារៈអាសអាភាស
- មាត្រា ៤០ និយមន័យនៃ រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ
- មាត្រា ៤១ រូបភាព និងសម្ភារៈអាសអាភាសនៃកុមារ

**ជំពូកទី ៦ អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំ**

មាត្រា ៤២ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

មាត្រា ៤៣ អំពើអាសប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ

មាត្រា ៤៤ ការលើកលែងពីការផ្ដន្ទាទោស

**ជំពូកទី ៧ សំណងរដ្ឋប្បវេណី**

មាត្រា ៤៥ កិច្ចសន្យាសំរាប់អំពើលក់-ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

មាត្រា ៤៦ សំណងបដិទានលើការទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល

មាត្រា ៤៧ សិទ្ធិជាអាទិភាពក្នុងការទទួលបានទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស

**ជំពូកទី ៨ បទប្បញ្ញត្តិបន្ថែម**

មាត្រា ៤៨ ទោសបន្ថែម

មាត្រា ៤៩ ការលាក់បាំងនូវអត្តសញ្ញាណនៃជនរងគ្រោះ

**ជំពូកទី ៩ អវសានប្បញ្ញត្តិ**

មាត្រា ៥០ និរាករណ៍នៃច្បាប់ដែលផ្ទុយ

មាត្រា ៥១ ការជំនួសដោយក្រមព្រហ្មទណ្ឌ

មាត្រា ៥២ ការអនុវត្តច្បាប់នេះ



## **ROYAL KRAM**

**NS/RKM/0208/005**

### **PREAH BAT SAMDECH PREAH BAROMNEATH NORODOM SIHAMONI KING OF THE KINGDOM OF CAMBODIA**

- Having seen the Constitution of the Kingdom of Cambodia,
- Having seen Royal Decree No: NS/RKT/0704/124 of 15 July 2004 on the Appointment of the Royal Government of the Kingdom of Cambodia,
- Having seen Royal Kram No: 02/NS/94 of 20 July 1994 promulgating the Law on the Organization and Functioning of the Council of Ministers,
- Having seen Royal Kram No: NS/RKM/0196/04 of 24 January 1996 promulgating the Law on the Establishment of the Ministry of Justice,
- Having seen the request of Samdech Akaek Mohasenabatey Techo Hun Sen, Prime Minister of the Kingdom of Cambodia and that of the Minister of Justice,

### **PROMULGATES:**

The Law on Suppression of Human Trafficking and Sexual Exploitation that was passed by the National Assembly on 20 December 2007 during its 7<sup>th</sup> session of the 3<sup>rd</sup> legislature, and approved in its entirety by the Senate on 18 January 2008 without any change on the law's formality and legal concepts during its 4<sup>th</sup> plenary session of the 2<sup>nd</sup> legislature, which reads as follows:

**LAW**

**ON**

**SUPPRESSION OF HUMAN  
TRAFFICKING**

**AND**

**SEXUAL EXPLOITATION**



## **Chapter 1 General Provisions**

### **Article 1: Objective of This Law**

The objective of this law is to suppress the acts of human trafficking and sexual exploitation in order to protect the rights and dignity of human beings, to improve the health and welfare of citizens, to preserve and enhance good national customs, and to implement the UN Protocol to Prevent, Suppress, and Punish Trafficking in Persons, Especially Women and Children, supplementing the United Nations Convention against Transnational Organized Crime, or other international instruments or agreements with regard to human trafficking that the Kingdom of Cambodia has ratified or signed.

### **Article 2: Application of This Law within the Territory**

This law shall apply to any offense committed in the territory of the Kingdom of Cambodia.

For the purposes of this law, the territory of the Kingdom of Cambodia is deemed to include any vessel or aircraft entitled to fly the flag of Cambodia.

An offense shall be considered to be committed in the territory of the Kingdom of Cambodia from the moment when one of constituent acts (elements) takes place within the territory of the Kingdom of Cambodia.

### **Article 3: Application of This Law outside the Territory**

This law shall apply to any felonies or misdemeanors committed outside the territory of the Kingdom of Cambodia by a Khmer citizen.

This law shall apply to any felonies or misdemeanors committed outside the territory of the Kingdom of Cambodia by a foreigner if the victim is a Khmer citizen at the time of commission of the offense.

### **Article 4: Criminal Responsibility**

An attempt to commit the felonies or misdemeanors stipulated in this law shall be punished and liable to the same punishment as if the offence has been committed.

An accomplice and instigator of the felonies or misdemeanors stipulated in this law shall be punished and liable to the same punishment as a principal who commits it.

An accomplice and instigator shall include, but not be limited to, the form of organizing or directing another to commit any of the felonies or misdemeanours

stipulated in this law.

When a representative, agent, or employee for a legal entity or a principal commits any offense stipulated in this law in the scope of its business, or in the interest of the legal entity or the principal, the legal entity or the principal shall be punished with fine and additional penalties in accordance with the punishment stipulated in the relevant article.

**Article 5: Pronouncement of Principal Penalties**

In all cases where an offence is punishable with both imprisonment and fine, the court may pronounce:

- 1- concurrence of imprisonment and fine
- 2- only imprisonment or
- 3- only fine.

**Article 6: Concurrence of Offences**

During the prosecution of a single offense, when an accused is found guilty of several concurrent offenses, each of the penalties incurred may be pronounced. However, when several penalties of the same nature are incurred, only one penalty of that nature may be pronounced to the extent of the legally allowed higher maximum.

**Article 7: Definition of Minor**

A minor in this law shall mean a person under the age of eighteen years.

A person who keeps a minor under his/her supervision or control shall be presumed to know the minor's age unless the person proves that he/she reasonably believes the minor's age to be eighteen years or more.

## **Chapter 2**

### **The Act of Selling/Buying or Exchanging of Human Being**

**Article 8: Definition of Unlawful Removal**

The act of unlawful removal in this law shall mean to:

- 1) remove a person from his/her current place of residence to a place under the actor's or a third person's control by means of force, threat, deception, abuse of power, or enticement, or
- 2) without legal authority or any other legal justification to do so, take a minor or a person under general custody or curatorship or legal custody away from the legal custody of the parents, care taker or guardian.

**Article 9: Unlawful Removal, inter alia, of Minor**

A person who unlawfully removes a minor or a person under general custody or curatorship or legal custody shall be punished with imprisonment for 2 to 5 years.

The punishment for the offence stipulated in this article shall be remitted or mitigated when all of the following conditions are met:

- 1- the person taken under custody, being not less than fifteen (15) years of age, voluntarily gives genuine consent to the criminal act;
  - 2- none of the means stipulated in subparagraph 1) of Article 8 of this law is used;
- and
- 3- the offender does not have any purpose to commit an offense.

The prosecution for the offence stipulated in this article may be commenced upon the filing of a complaint from the parent, custodian/care taker or lawful guardian concerned unless any of the means stipulated in subparagraph 1) of Article 8 of this law is used.

**Article 10: Unlawful Removal with Purpose**

A person who unlawfully removes another for the purpose of profit making, sexual aggression, production of pornography, marriage against will of the victim, adoption or any form of exploitation shall be punished with imprisonment for 7 years to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

The terms “any form of exploitation” in this Article and Article 12, 15, 17, and 19 of this law shall include the exploitation of the prostitution of others, pornography, commercial sex act, forced labor or services, slavery or practices similar to slavery, debt bondage, involuntary servitude, child labor or the removal of organs.

The consent of the victim to any of the intended purpose set forth in paragraph 1 of this article shall be irrelevant where any of the means set forth in subparagraph 1) of Article 8 of this law is used. This shall apply to the offences stipulated in Article 15, 17, and 19 of this law as well.

**Article 11: Unlawful Removal for Cross-border Transfer**

A person who unlawfully removes another for the purpose of delivering or transferring that person to outside of the Kingdom of Cambodia shall be punished with imprisonment for 7 to 15 years.

A person who unlawfully removes another in a country outside of the Kingdom of Cambodia for the purpose of delivering or transferring that person to another country shall be punished the same as set out in the above-stated paragraph 1.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 12: Unlawful Recruitment for Exploitation**

The act of unlawful recruitment in this law shall mean to induce, hire or employ a person to engage in any form of exploitation with the use of deception, abuse of power, confinement, force, threat or any coercive means.

A person who unlawfully recruits another shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 13: Definition of the Act of Selling, Buying or Exchanging of Human Being**

The act of selling, buying or exchanging a human being shall mean to unlawfully deliver the control over a person to another, or to unlawfully receive the control over a person from another, in exchange for anything of value including any services and human beings.

The act of procuring the act of selling, buying or exchanging a human being as an intermediary shall be punished the same as the act of selling, buying or exchanging a human being.

**Article 14: The Act of Selling, Buying or Exchanging of Human Being**

A person who sells, buys or exchanges another person shall be punished with imprisonment for 2 to 5 years.

**Article 15: The Act of Selling, Buying or Exchanging of Human Being with Purpose**

A person who sells, buys or exchanges another person for the purpose of profit making, sexual aggression, production of pornography, marriage against will of the

victim, adoption or any form of exploitation shall be punished with imprisonment for 7 years to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 16: The Act of Selling, Buying or Exchanging of Human Being for Cross-border Transfer**

A person who sells, buys or exchanges another person for the purpose of delivering or transferring that person to outside of the Kingdom of Cambodia shall be punished with imprisonment for 7 to 15 years.

A person who sells, buys or exchanges another person in a country outside of the Kingdom of Cambodia for the purpose of delivering or transferring that person to another country shall be punished the same as set out in the above-stated paragraph 1.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 17: Transportation with Purpose**

A person who transports another person knowing that he or she has been unlawfully removed, recruited, sold, bought, exchanged or transported for the purpose of profit making, sexual aggression, production of pornography, marriage against will of the victim, adoption, or any form of exploitation shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 18: Cross-border Transportation (The Act of Bringing a Person Cross-border)**

A person who transports (brings) another person to outside of the Kingdom of Cambodia knowing that he or she has been unlawfully removed, recruited, sold, bought,

exchanged or transported shall be punished with imprisonment for 7 to 15 years.

A person who transports/brings another person in a country outside of the Kingdom of Cambodia to another country knowing that he or she has been unlawfully removed, recruited, sold, bought, exchanged or transported shall be punished the same as set out in paragraph 1 above.

The offence stipulated in this article shall be punished with imprisonment for 15 to 20 years when :

- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 19: Receipt of Person with Purpose**

A person who receives, harbors, or conceals another person who has been unlawfully removed, recruited, sold, bought, exchanged, or transported for the purpose of profit-making, sexual aggression, production of pornography, marriage against the will of the victim, adoption or any form of exploitation shall be punished with imprisonment for 7 to 15 years.

The offence stipulated in this article shall be punished with imprisonment for more than 15 to 20 years when :

- the victim is a minor
- the offence is committed by a public official who abuses his/her authority over the victim,
- the offence is committed by an organized group.

**Article 20: Receipt of Human Beings for the Purpose of Assisting the Offender**

A person who receives, harbors, or conceals a victim who has been unlawfully removed, recruited, sold, bought, exchanged, or transported for the purpose of assisting the offender who has unlawfully removed, recruited, sold, bought, exchanged or transported that victim shall be punished with imprisonment for 2 to 5 years and a fine of 4,000,000 to 10,000,000.

The offence stipulated in this article shall be punished with imprisonment for 5 to 10 years when the victim is a minor.

**Chapter 3 :  
Confinement**

**Article 21: Abduction (Arrest), Detention or Confinement**

A person who, without legal authority, arrests, detains or confines another person shall be punished with imprisonment for:

- 1) 3 to 5 years when the arrest, detention or confinement lasts less than one month;

2) 5 to 10 years when the arrest, detention or confinement lasts one month or longer.

**Article 22: Aggravating Circumstances**

A person who, without legal authority, arrests, detains or confines another person shall be punished with life imprisonment when:

- 1) the offense is accompanied with torture or barbarous act;
- 2) the offense is followed by the death of that person;
- 3) the offense is committed to obtain payment of a ransom.

**Chapter IV  
Prostitution and Child Prostitution**

**Article 23: Definition of Prostitution and Child Prostitution**

“Prostitution” in this law shall mean having sexual intercourse with an unspecified person or other sexual conduct of all kinds in exchange for anything of value.

“Child prostitution“ in this law shall mean having sexual intercourse or other sexual conduct of all kinds between a minor and another person in exchange for anything of value.

**Article 24: Soliciting**

A person who willingly solicits another in public for the purpose of prostituting himself or herself shall be punished with imprisonment for 1 to 6 days and a fine of 3,000 to 10,000 riel.

A minor shall be exempted from punishment of the offense stipulated in this article.

**Article 25: Definition of Procuring Prostitution**

The act of procuring prostitution in this law shall mean:

- (1) drawing a financial profit from the prostitution of others;
- (2) assisting or protecting the prostitution of others;
- (3) recruiting, inducing or training a person with a view to practice prostitution;
- (4) exercising pressure upon a person to become a prostitute.

The following acts shall be deemed equivalent to the act of procuring prostitution:

- (1) serving as an intermediary between one person who engages in prostitution and a person who exploits or remunerates the prostitution of others;
- (2) facilitating or covering up resources knowing that such resources were obtained from a procurement;

- (3) hindering the act of prevention, assistance or re-education undertaken either by a public agency or by a competent private organization for the benefit of persons engaging in prostitution or being in danger of prostitution.

**Article 26: Procurement of Prostitution**

A person who commits procurement of prostitution shall be punished with imprisonment for 2 to 5 years.

**Article 27: Aggravated Procurement of Prostitution**

A person who commits procurement of prostitution shall be punished with imprisonment for 5 to 10 years:

- 1). when it is committed by a male or female procurer or head of prostitution who is an ascendant, descendant, either legitimate or illegitimate, natural or adoptive, of the prostitute;
- 2). when it is committed by a male or female procurer or head of prostitution who abuses his or her authority over the prostitute;
- 3). when a male or female procurer or head of prostitution uses violence or coercion against the prostitute;
- 4). when the procurement of prostitution is committed by an organized group;
- 5). when the procurement of prostitution is committed by several persons.

**Article 28: Procurement with regard to Child Prostitution**

Procurement of prostitution shall be punished with imprisonment for 7 to 15 years when the prostitute is a minor.

The term "prostitution" in the relevant provisions of this Chapter shall be replaced with the term "child prostitution," when the offense set forth in Paragraph 1 of this article applies.

**Article 29: Procurement of Prostitution by Torture**

Procurement of prostitution shall be punished with 10 to 20 years when a male or female procurer or head of prostitution committed such offense by recourse to torture or barbarous act on the prostitute.

**Article 30: Management of Prostitution**

A person who, directly or through an intermediary, manages, exploits, operates or finances an establishment of prostitution shall be punished with imprisonment for 2 to 5 years.

**Article 31: Management of Establishment for Prostitution**



Shall be punished with imprisonment for 2 to 5 years when a person accepts or tolerates that:

- 1). another person indulges in prostitution inside an establishment or its annexes; or
- 2). another person seeks clients with a view to do prostitution inside an establishment or its annexes.

**Article 32: Provision of Premise for Prostitution**

A person who sells or makes available to another person premises not utilized by the public, knowing that they will be used by such person to indulge in prostitution shall be punished with imprisonment for 2 to 5 years.

**Article 33: Offense with regard to Child Prostitution**

A person who commits any of the offenses set forth in Articles 30, 31 and 32 of this law shall be punished with imprisonment for 7 to 15 years when the offense is committed with regard to child prostitution.

When the offense set forth in Paragraph 1 of this article applies, the term “prostitution” in the relevant provisions of this Chapter shall be replaced with the term “child prostitution.”

**Article 34: Purchase of Child Prostitution**

A person who has sexual intercourse or other sexual conduct of all kinds with a minor who is 15 years of age or above by providing, or promising to provide, anything of value to the minor, an intermediary, a parent, a guardian or any other person who keeps the child under his or her supervision or control shall be punished with imprisonment for 2 to 5 years.

Any person who commits the above stated offense with a minor under the age of 15 years shall be punished with imprisonment for 7 to 15 years.

**Article 35: Soliciting for Child Prostitution**

A person who solicits another for child prostitution, or advertises child prostitution, for the purpose of acting as intermediary of the child prostitution shall be punished with imprisonment for 2 to 5 years and fine of 4,000,000 to 10,000,000 riels.

A person who commits the above offense as business shall be punished with imprisonment for 5 to 10 years.

**Article 36: Conditional Money Loan in connection with Child Prostitution**

A person who provides another with money loan or anything of value on the condition that a minor engage in child prostitution business shall be punished with imprisonment for 5 to 10 years.

A person who provides a minor with money loan or anything of value on the condition that the latter engage in child prostitution business shall be punished the same as set out in paragraph 1 of this article.

**Article 37: Contract of Child Prostitution**

A person who makes a contract with another in which a minor is obliged to engage in child prostitution business shall be punished with imprisonment for 5 years to 10 years.

A person who makes a contract with a minor in which the latter is obliged to engage in child prostitution business shall be punished the same as set out in paragraph 1 of this article.

## **Chapter 5 Pornography**

**Article 38: Definition of Pornography**

‘Pornography’ in this law shall mean a visible material such as a photograph or videotape, including a material in electronic form, depicting a genital or other similar pornography which excites or stimulates sexual desire.

**Article 39: Pornography**

A person who distributes, sells, leases, displays, project or presents in public place, a pornography shall be punished with imprisonment for 7 days to 1 month and a fine of 100,000 to 200,000 riels.

A person who possesses, transports, imports, or exports a pornography for the purpose of use in commission of the above offense shall be punished the same as in the above-stated paragraph 1.

A person who produces a pornography for the purpose of use in commission of any offense stipulated in the first and second paragraphs of this article shall be punished with imprisonment for 1 month to 1 year and a fine of 200,000 to 2,000,000 riels.

**Article 40: Definition of Child Pornography**

‘Child pornography’ in this law shall mean a visible material such as a photograph or videotape, including a material in electronic form, depicting a minor’s naked figure which excites or stimulates sexual desire.

**Article 41: Child Pornography**

A person who distributes, sells, leases, displays, projects or presents in public place,

a child pornography shall be punished with imprisonment for 2 to 5 years and a fine of 4,000,000 to 10,000,000 riels.

A person who possesses, transports, imports, or exports a child pornography for the purpose of use in commission of the offense stipulated in the above paragraph 1 shall be punished the same.

A person who produces a child pornography shall be punished with imprisonment for 5 to 10 years.

A person who produces a child pornography for the purpose of use in commission of any offense stipulated in the above-stated first and second paragraphs shall be punished with imprisonment for 10 to 20 years.

## **Chapter 6 Indecency against Minors under Fifteen Years**

### **Article 42: Sexual Intercourse with Minors under Fifteen Years**

A person who has sexual intercourse with another person of the age of less than fifteen years shall be punished with imprisonment for 5 to 10 years.

### **Article 43: Indecent Act against Minors under Fifteen Years**

'Indecent act' in this law shall mean an act of touching or exposing a genital or other sexual part of another, or of having another touch the actor's or a third person's genital or other sexual part, with the intent to stimulate or satisfy the actor's sexual desire.

A person who commits an indecent act against another person of the age of less than 15 years shall be punished with imprisonment for 1 to 3 years and a fine of 2,000,000 to 6,000,000 riels.

A person who repeatedly commits any offense stipulated in Article 42 or this article shall be punished with double the prison punishment.

### **Article 44: Exemption from Punishment**

A person under the age of 15 years shall be exempted from punishment of the offenses stipulated in Articles 42 and 43 of this law.

## **Chapter 7 Civil Remedy**

### **Article 45: Contract for the Act of Selling/Buying or Exchanging of Human Being and Sexual Exploitation**

A contract shall be null and void if it is made for the purpose of selling/buying or exchanging of human beings or sexual exploitation.

A loan contract shall be null and void if it is made in connection with the act of selling/buying or exchanging of human beings or sexual exploitation.

'Act of Selling/Buying or Exchanging of Human Beings' or 'Sexual Exploitation' in this and the following articles shall mean any unlawful act concerning the offenses as stipulated in this law.

**Article 46: Restitution of Unjust Enrichment**

A person who obtains enrichment without a legal cause knowing that the enrichment has been obtained from the act of selling/buying or exchanging of human being or sexual exploitation shall be liable for restitution of the whole unjust enrichment along with accrued interests.

An aggrieved person (a person being exploited) may claim for damage in addition to the restitution of such unjust enrichment.

A person who has made a contract of loan or any other provision to another person for the purpose of committing the act of selling/buying or exchanging of human being or sexual exploitation may not claim for restitution of the provision.

**Article 47: Preference to Confiscated Property**

Victims shall have preference over property confiscated by the state for their compensation and restitution.

## **Chapter 8 Supplemental Provisions**

**Article 48: Additional Penalties**

For the offenses stipulated in this law, the following additional penalties may be imposed:

- 1- the confiscation of any equipments, materials or objects which have served, or been intended to serve, to commit the offense;
- 2- the confiscation of any materials which are constituent objects of the offenses;
- 3- the confiscation of the proceeds or the properties earned by or which resulted from the offense;
- 4- the closure of business which has served to commit the offense;
- 5- the restriction of civil rights; and
- 6- the ban on stay.

**Article 49: Concealment of Identity of Victim**

Newspapers and all other mass media shall be prohibited from publishing or

broadcasting or disseminating any information which can lead to public knowledge of identities of victims in the offenses stipulated in this law.

## **Chapter 9 Final Provisions**

### **Article 50: Repeal of Law**

The Law on Suppression of Kidnapping, Human Trafficking/Sale of Human Being and Exploitation of Human Being, which was promulgated by Royal Kram No:cs/rkm/0296/01 shall be repealed by this law.

This law shall prevail if a provision of any other law is in contradiction with the provisions of this law.

### **Article 51: Replacement by Penal Code**

Article 2, article 3, article 4 and article 6 of this law shall be replaced with the relevant provisions in the Penal Code when the Penal Code comes into force.

### **Article 52: Enforcement of this law**

This law shall be promulgated as urgent.

The Royal Palace, Phnom Penh 15 February 2008

**Royal Signature and Stamp**

**Norodom Sihamoni**

PRL. 0802.132

Having submitted to His Majesty  
the King for the Royal Signature

**Prime Minister**

**Signature**

**Samdech Akaek Mohasenabatey**

**Techo Hun Sen**

Having informed Samdech Akaek Mohasenabatey Techo  
Hun Sen, Prime Minister of the Kingdom of Cambodia

**Minister of Justice  
Signature**

**Ang Vongvathana**

*Unofficial Translation: 03/03/08  
by UNICEF*

NO: 140 c.1  
For distribution

Phnom Penh, 20 February 2008  
**Deputy General Director of the Royal  
Government**

**Khun Chinkein**